



ស្កេន QR មើលព័ត៌មានបន្ថែម
Scan QR to read more



ការិយាល័យទំនាក់ទំនងអតិថិជន
CALL CENTER

+855 (0)23 994 444 / +855 (0)15 999 233

inquiry@acledabank.com.kh | www.acledabank.com.kh

សេវា
ផ្ទេរប្រាក់ក្នុងស្រុក

Local Funds Transfers

សេវាផ្ទេរប្រាក់ក្នុងស្រុក

កាលពីមុនបើនិយាយពីការផ្ទេរប្រាក់ពីកន្លែងមួយទៅកន្លែងមួយទៀតក្នុងប្រទេសកម្ពុជា គឺមានន័យថាលោកអ្នកត្រូវដឹកជញ្ជូនតាមរយៈមធ្យោបាយដឹកជញ្ជូនផ្សេងដែលមានហានិភ័យខ្ពស់ និងចំណាយពេលវេលាយូរ ។ អ្វីដែលលោកអ្នករំពឹងចង់បាន ឥឡូវនេះធនាគារ អេស៊ីលីដា គឺអិលស៊ី ដែលមានបណ្តាញប្រតិបត្តិការធំទូលាយជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រើបច្ចេកវិជ្ជាដ៏លំដាប់ថ្នាក់អន្តរជាតិ ដើម្បីផ្តល់នូវដំណោះស្រាយមួយជូនលោកអ្នក។ សេវាផ្ទេរប្រាក់ក្នុងស្រុករបស់ ធនាគារ អេស៊ីលីដា អាចផ្ទេរប្រាក់របស់លោកអ្នកដោយសុវត្ថិភាព និងលឿនរហ័សទាន់ចិត្ត ទូទាំងគ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជាដោយចំណាយសោហ៊ុយតិចបំផុត ។

ការផ្ទេរប្រាក់

- សូមទាក់ទងមកភ្នាក់ងារបម្រើអតិថិជននៅសាខាធនាគារ អេស៊ីលីដា ដើម្បីទទួលបានព័ត៌មានលម្អិត
- បំពេញពាក្យស្នើសុំផ្ទេរប្រាក់ដោយស្រួល ហើយឆ្លើយ
- បញ្ជាក់ប្រាប់ដល់បុគ្គលិកធនាគារ អេស៊ីលីដា នូវ ៖
 - ឈ្មោះ និងលេខគណនីរបស់អ្នកទទួល (ករណីអ្នកទទួលមានគណនីជាមួយនឹងធនាគារ អេស៊ីលីដា)
 - ឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ ឬឯកសារផ្សេងទៀតដែលបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកទទួល (ករណីអ្នកទទួលមិនមានគណនីជាមួយនឹងធនាគារ អេស៊ីលីដា)
- ផ្តល់ព័ត៌មានដល់អ្នកទទួលអំពីចំនួនប្រាក់ដែលលោកអ្នកបានផ្ទេរ ហើយក្នុងរយៈពេលប៉ុន្មាននាទីក្រោយមក ដែលអ្នកទទួលអាចទទួលប្រាក់នៅសាខាធនាគារ អេស៊ីលីដា ។

Local Funds Transfers

Moving money from one place to another in Cambodia used to mean sending it by car, through friends or third parties or other high risk and time-consuming means of transport. Not any more! As you would expect of a bank with the most extensive branch network in Cambodia, backed by international technology, ACLEDA Bank Plc has the solution! ACLEDA Bank's Local Money Transfer services can move your money with safety and speed to all provinces and towns throughout Cambodia at very low cost.

How to transfer money

- Contact the Call Center Officer at any ACLEDA Bank's branch for our services requirements and more information;
- Fill in a short and simple Transfer Money form;
- Tell ACLEDA Bank's staff:
 - The name and account number of the receiver (where the receiver holds an account with ACLEDA Bank);
 - The name, identification card number or other document proving identity of the receiver (where the receiver does not have an account with ACLEDA);
- Inform the receiver about the amount of money you have transferred, and within a few minutes the receiver can get the money at ACLEDA Bank's branch.